



សាលាបឋមសិក្សា Penn Alexander

វិធីចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

ខាងក្រោមនេះគឺជាគោលការណ៍ណែនាំ និងកំណត់ពេលវេលា ដែលនឹងគ្រប់គ្រងពីរបៀបនៃការដាក់ពាក្យស្នើសុំ និងវិធីជ្រើសរើស នឹងត្រូវធ្វើឡើងដើម្បីចុះឈ្មោះសិស្សចូលរៀនថ្នាក់មត្តេយ្យនៅសាលាបឋមសិក្សា Penn Alexander (PAS) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ លិខិតដាក់ពាក្យស្នើសុំទាំងអស់ត្រូវតែបញ្ជូនតាមរយៈនៃ ប្រព័ន្ធចុះឈ្មោះអនឡាញ (OLR)។

កំណត់ពេលវេលាវិធីចាប់ឆ្នោតរបស់ថ្នាក់មត្តេយ្យនៅសាលា Penn Alexander	
ថ្ងៃខែចុះឈ្មោះ:	ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ដល់ ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២
បុគ្គលិកសាលាធ្វើបញ្ជីចុងក្រោយទៅ ការិយាល័យចុះឈ្មោះ និងចាត់តាំងសិស្ស (OSEP) តាមរយៈអ៊ីមែល។	ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២
ក្រសួងអប់រំចាត់ចែងលិខិតដាក់ពាក្យស្នើសុំ	ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
លិខិតស្តីពីការចាប់ឆ្នោតធ្វើទៅផ្ទះសិស្ស៖	ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២

គោលការណ៍ណែនាំទូទៅ

- មានតែក្មេងដែលរស់នៅក្នុង តំបន់នៃសាលាបឋមសិក្សា Penn Alexander (PAS Catchment) ប៉ុណ្ណោះដែលមានសិទ្ធិចាប់ឆ្នោត។ លិខិតដាក់ពាក្យស្នើសុំទាំងអស់ដែលទទួលបានក្រោយរយៈពេលនៃការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យនឹងត្រូវដាក់នៅក្នុងបញ្ជីរង់ចាំ ហើយនឹងមិនពិចារណាក្នុងការចាប់ឆ្នោតទេ។ លិខិតដាក់ពាក្យស្នើសុំនឹងត្រូវដាក់ទៅក្នុងបញ្ជីរង់ចាំ តាមលំដាប់នៃថ្ងៃដែលបានទទួល ចាប់ផ្តើមដោយលេខដំបូងបន្ទាប់ពីសិស្សដែលបានចាត់តាំងតាមការចាប់ឆ្នោតរួច។ លិខិតដាក់ពាក្យស្នើសុំត្រូវចាត់ទុកថា ពេញលេញនៅពេលដែលលេខាធិការសាលាបានកត់សម្គាល់ថា ពេញលេញ។
- ត្រូវការឯកសារពីរ ដើម្បីបញ្ជាក់ពីទីលំនៅក្នុងតំបន់សាលា នៅពេលបញ្ជូនឯកសារសម្រាប់ការចុះឈ្មោះ ឯកសារមួយត្រូវតែជា ប័ណ្ណកម្មសិទ្ធិ (Deed) កិច្ចសន្យាជួលផ្ទះដែលបោះត្រាបញ្ជាក់ (notarized lease) វិក័យប័ត្របង់ ភ្លើង ហ្គែស ។ល។ (utility bill) ឬ ព័ត៌មានដែលរដ្ឋាភិបាលចេញឱ្យ។ យើងមិនទទួលយក វិក័យប័ត្រទឹក លិខិតបញ្ជាក់ទីលំនៅ និងការផ្ទេរអំណាចនៃការទទួលខុសត្រូវរបស់មាតាបិតាទេ។ ព័ត៌មានទាំង



សាលាបឋមសិក្សា Penn Alexander

វិធីចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

អស់ រួមទាំង ការចាក់ថ្នាំបង្ការរោគ ត្រូវតែផ្តល់ជូនសម្រាប់ការពិចារណា។ ព័ត៌មាន។ លិខិតដាក់ពាក្យស្នើសុំទាំងអស់ដែលត្រូវតាមតម្រូវការនៃទីលំនៅ នឹងត្រូវដាក់ទៅក្នុងការឆ្លើយតប។

- សេចក្តីជូនដំណឹងនេះនឹងត្រូវយកមកពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ហើយដាក់នៅលើវិបសៃរបស់ក្រសួងអប់រំ នៅពេលដែលក្រសួងអប់រំប្រកាសការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ នៅថ្ងៃ ឬមុនថ្ងៃសុក្រ ទី៧ ខែមករា។ សេចក្តីជូនដំណឹងទាំងអស់នឹងត្រូវបកប្រែជាភាសាសំខាន់ៗចំនួនប្រាំបីភាសារបស់ក្រសួងអប់រំ។
- លិខិតដាក់ពាក្យស្នើសុំចុះឈ្មោះចូលរៀនទាំងអស់ ត្រូវតែដាក់ជូនទៅ សាលាបឋមសិក្សា Penn Alexander (PAS) នៅថ្ងៃ ឬមុនថ្ងៃ ផុតកំណត់។ ប្រព័ន្ធចុះឈ្មោះនឹងឈប់ទទួលលិខិតដាក់ពាក្យស្នើសុំនៅម៉ោង ១១:៥៩ យប់ នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
- ការសម្រេចនៃការចុះឈ្មោះចូលរៀនទាំងអស់នឹងត្រូវទាក់ទងតាមការសរសេរជាលាយលក្ខណ៍អក្សរតាមរយៈអ៊ីមែលដែលបានប្រើនៅពេលបំពេញលិខិតដាក់ពាក្យស្នើសុំចូលរៀន។ ការសម្រេចនៃការចុះឈ្មោះចូលរៀននឹងមិនទាក់ទងតាមទូរស័ព្ទទេ ហើយក៏នឹងមិនឱ្យសំបុត្រទៅឪពុកម្តាយដោយសាលា Penn Alexander ឬការិយាល័យចុះឈ្មោះ និងចាត់តាំងសិស្ស (Office of Student Enrollment and Placement) ដែរ។
- ដើម្បីប្រាប់ព័ត៌មានបន្ថែមអំពីវិធីចុះឈ្មោះចូលរៀនតាមអ៊ិនធឺណិត សូមចូលទៅកាន់គេហទំព័រ www.philasd.org/studentplacement/registration

ភស្តុតាងនៃអាស័យដ្ឋាន

ភស្តុតាងនៃអាស័យដ្ឋាន (ត្រូវការភស្តុតាង ពីរ (2) ក្នុងចំណោមភស្តុតាងខាងក្រោមនេះ)

ឯកសារដែលយើងទទួលយក រួមមាន អ្វីៗដែលបានរាយក្នុងបញ្ជីខាងក្រោមនេះ៖ ឯកសារមួយ ក្នុងចំណោមឯកសារដែលត្រូវការគឺ ប័ណ្ណកម្មសិទ្ធិ (deed) កិច្ចសន្យាជួលផ្ទះដែលបានបោះត្រាបញ្ជាក់ (notarized lease) ឬ វិក័យប័ត្រ ភ្លើង ហ្គែស (utility bill)។ ព័ត៌មានអំពីទីលំនៅទាំងអស់នឹងត្រូវយកមកធ្វើជាផ្នែកសម្រាប់ភាពត្រឹមត្រូវ។ យើងអាចត្រូវការព័ត៌មានបន្ថែមក្នុងអំឡុងពេលធ្វើការផ្ទៀងផ្ទាត់។



សាលាបឋមសិក្សា Penn Alexander

វិធីចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

ប័ណ្ណកម្មសិទ្ធិ	អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពពីក្រសួង យានជំនិះ
សំបុត្រកាត់ឈ្មោះផ្ទះ	វិក័យប័ត្របណ្ណឥណទានថ្មីៗ
វិក័យប័ត្រថ្មីៗ (ហ្គេស ភ្លើង)	ប័ណ្ណសម្គាល់រថយន្តថ្មីៗ
វិក័យប័ត្របង់ពន្ធផ្ទះថ្មីៗ	ប័ណ្ណសម្រាប់បោះឆ្នោត ដែលបង្ហាញអាស័យដ្ឋាន បច្ចុប្បន្ន
ប័ណ្ណបើកបរ ឬប័ណ្ណផ្លាស់ប្តូរទីលំនៅ ដែលមានអា ស័យដ្ឋានបច្ចុប្បន្ន	សេចក្តីរាយការណ៍ថ្មីៗពីធនាគារ ដែលបង្ហាញអា ស័យដ្ឋានបច្ចុប្បន្ន
លិខិតពី ការិយាល័យសូស្យល់សិខ្សវីធី ដែលមានអា ស័យដ្ឋានបច្ចុប្បន្ន	លិខិតបង្ហាញចំនួនទឹកប្រាក់ពី IRS ឬ ប្រាក់ខែ និង ពន្ធ ផ្សេងៗ ដូចជា W2, 1040, 1099
លិខិតពី ការិយាល័យផ្តល់ប្រាក់ជំនួយ ដែលមានអា ស័យដ្ឋានបច្ចុប្បន្ន	កន្ទុយសែកថ្មីៗពីកន្លែងធ្វើការ ដែលបង្ហាញអាស័យ ដ្ឋានបច្ចុប្បន្ន
គេទទួលស្គាល់លិខិតពី អ្នកចិញ្ចឹមក្មេង/មើលថែក្មេង និង អង្គការ DHS សម្រាប់ការចុះឈ្មោះចូលរៀន នៅ ពេលដែលសិស្សស្ថិតនៅក្រោមការមើលថែរបស់អង្គ ការ ចិញ្ចឹមក្មេង/មើលថែក្មេង	ច្បាប់ដើមនៃកិច្ចព្រមព្រៀងជួលផ្ទះ ដែលមានឈ្មោះ មាតាបិតា/អាណាព្យាបាល និង កូន
កិច្ចព្រមព្រៀងលក់ផ្ទះដែលបានចុះហត្ថលេខា ព្រម ទាំង ឯកសារច្បាប់ដើមនៃការកាត់ឈ្មោះផ្ទះ ក្នុងអំ ឡុងពេល ៤៥ ថ្ងៃ នៃថ្ងៃកាត់ឈ្មោះ	